

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 15 ខែមករា ឆ្នាំ 2021

ទំនាក់ទំនង ៖ លោក ជេន ហ្គ្រូប៉ាតឺ (Jane Grobaty) មន្ត្រីព័ត៌មានសហគមន៍, 562.570.3233,
Jane.Grobaty@longbeach.gov

សម្រាប់ការផ្សព្វផ្សាយ ភ្លាមៗ

**មន្ទីរឧទ្យាន ការកំសាន្ត និងសមុទ្រ ឡងប៊ិច បន្តអនុវត្ត
«កម្មវិធីអ្នកស៊ើបអង្កេតធម្មជាតិ» សម្រាប់កម្មវិធីបោះជំរុំ
ក្រោយពេលសិក្សា នៅមជ្ឈមណ្ឌលធម្មជាតិ អែលដូរ៉ាដូ
(El Dorado) ។**

ទីក្រុងឡងប៊ិច, រដ្ឋ CA - [ឧទ្យាន កំសាន្ត និងសមុទ្រ ឡងប៊ិច \(PRM\)](#) នឹងបន្តអនុវត្ត កម្មវិធីអ្នកស៊ើបអង្កេតធម្មជាតិ សម្រាប់កម្មវិធីបោះជំរុំក្រោយពេលសិក្សា នៅមជ្ឈមណ្ឌលធម្មជាតិ អែលដូរ៉ាដូ (7550 ផ្លូវ អ៊ី ស្រឿង [E Spring St.]) ដែលចាប់ផ្តើម នៅថ្ងៃទី 2 ខែកុម្ភៈ ។ កម្មវិធីសម្រាប់កុមារមានអាយុ ពី 5 ដល់ 10 ឆ្នាំ មានរយៈពេល បួនសប្តាហ៍ ហើយនឹងគោរពតាម អនុបាតបុគ្គលិកជៀបនឹងអ្នកចូលរួមបោះជំរុំ កម្រិតទាប និងពិធីសារសុវត្ថិភាព ផ្សេងៗ ទៀត ។

វត្តកម្មវិធីបោះជំរុំ មានថ្លៃ \$80 សម្រាប់អ្នកចូលរួមម្នាក់ ហើយរួមបញ្ចូល កម្មវិធីសិក្សា ដែលតម្រូវតាម បទដ្ឋានខ្លឹមសារ នៅកម្រិតថ្នាក់សិក្សាជាក់លាក់ សម្រាប់សិស្សបឋមសិក្សា ។

ការចុះឈ្មោះនឹងចាប់ផ្តើម នៅថ្ងៃទី 22 ខែមករា រយៈពេល 8 ព្រឹក នៅ longbeach.gov/park និងមកចុះដោយផ្ទាល់ នៅមជ្ឈមណ្ឌលធម្មជាតិ អែលដូរ៉ាដូ (El Dorado) ។ ការចុះឈ្មោះ នឹងបន្តទៅរហូត ទាល់តែ កម្មវិធីបោះជំរុំមានអ្នកចូលរួមពេញ ឬ ដល់ថ្ងៃទី 2 ខែកុម្ភៈ ដែលករណីណាមួយ ឈានដល់មុន នឹងឈប់ទទួលក្លាម ។ ការចុះឈ្មោះ ត្រូវធ្វើឡើង ឱ្យត្រូវតាមកម្រិតថ្នាក់បច្ចុប្បន្នរបស់អ្នកចូលរួម ហើយថ្ងៃខែឆ្នាំកំណើតរបស់ពួកគេ ត្រូវនៅមុនថ្ងៃទី 2 ខែកញ្ញា ឆ្នាំ 2015 ។

វត្តទាំងអស់ នឹងចាប់ដំណើរការ ពីម៉ោង 2:30 រសៀល ដល់ម៉ោង 4 ល្ងាច ។ សូមចុះឈ្មោះចូល ហើយឆ្លងកាត់ការពិនិត្យ ផ្នែកវេជ្ជសាស្ត្រ ចាប់ផ្តើម នៅម៉ោង 2:15 រសៀល ។

**វត្តបោះជំរុំ
ថ្នាក់មត្តេយ្យ និងថ្នាក់ទី 1**

ថ្ងៃអង្គារ ៖ ថ្ងៃទី 2, ថ្ងៃទី 9, ថ្ងៃទី 16, និង ថ្ងៃទី 23 ខែកុម្ភៈ

ថ្នាក់ទី 2 និងទី 3

ថ្ងៃពុធ ៖ ថ្ងៃទី 3, ថ្ងៃទី 10, ថ្ងៃទី 17, និង ថ្ងៃទី 24 ខែកុម្ភៈ

ថ្នាក់ទី 4 និងទី 5

ថ្ងៃព្រហស្បតិ៍ ៖ ថ្ងៃទី 4, ថ្ងៃទី 11, ថ្ងៃទី 18, និង ថ្ងៃទី 25 ខែកុម្ភៈ

ពិធីសារសុវត្ថិភាព រួមមាន ៖

- ពិនិត្យសុខភាព របស់អ្នកចូលរួម និងបុគ្គលិក ។
- កំណត់ចំនួនអ្នកចូលរួម តាមជំនុំនីមួយៗ ។
- រក្សាអនុបាតអ្នកចូលរួមធៀបនឹងបុគ្គលិក ត្រឹម 10:1 ។
- អនុវត្តពិធីសាររក្សាកម្លាតរាងកាយ រួមទាំងពេល ចុះឈ្មោះចូល និងចុះឈ្មោះចេញ ។
- លាងសម្អាត និងកម្ទាត់មេរោគ សម្បទានាន ឱ្យបានច្រើនសារ ក្នុងមួយថ្ងៃ ។
- លាងសម្អាត និងកម្ទាត់មេរោគ លើរាល់ផ្ទៃ ដែលមានមនុស្សប៉ះព្រិកញ្ជួយ ។
- តម្រូវឱ្យអ្នកចូលរួម និងបុគ្គលិក ពាក់ម៉ាស់ ។

បន្ថែមលើកម្មវិធីអ្នកស៊ើបអង្កេតធម្មជាតិ, PRM ផ្តល់ជូន កម្មវិធីយុវជន [ដោយឥតគិតថ្លៃ និងមានថ្លៃទាប ផ្សេងៗ ទៀត មួយចំនួន](#) ។ សម្រាប់ព័ត៌មានបន្ថែម អំពីកម្មវិធីទាំងនេះ ប្រជាពលរដ្ឋអាចទូរសព្ទទៅលេខ 562.570.3150 ឬ ចូលទៅ longbeach.gov/park ។

សម្រាប់ព័ត៌មានចុងក្រោយបំផុត អំពី COVID-19 ដែលមានសេចក្តីលំអិត អំពីសកម្មភាពទាំងអស់ ដែលសាលាក្រុងឡងប៊ិច កំពុងអនុវត្ត ដើម្បីរក្សាឱ្យប្រជាពលរដ្ឋ មានសុវត្ថិភាពនោះ សូមចូលទៅ longbeach.gov/COVID19 ហើយតាម @LongBeachCity នៅលើ Facebook, Twitter និង Instagram ។

ការសាកសួរ ពីប្រព័ន្ធផ្សព្វផ្សាយ អាចបញ្ជូនទៅ លោក ជេន ហ្គ្រូប៉ាតី (Jane Grobaty) មន្ត្រីព័ត៌មានសហគមន៍, 562.570.3233, Jane.Grobaty@longbeach.gov ។

###